









**ការបោះឆ្នោត ជា ការផ្សេងព្រេង ?**

ការពារ សន្តិកិច្ចការ របស់ខ្លួនបានដែរឬទេ ? ដំបូង<sup>10</sup> នេះ វា គ្មានមាន ការធានា អ្វីសោះឡើយ ដែលនាំឲ្យ ការបោះឆ្នោត ទៅ ជា ការការផ្សេងព្រេង ហើយ អ្វីដែលជា ការផ្សេងព្រេង និង អ្វី ដែលវាមិនច្បាស់ ក្នុង មណ្ឌលនយោបាយ<sup>11</sup> គឺជា លក្ខណៈជ័យ សំ រាប់ អំណាចផ្តាច់ការ។

ការបោះឆ្នោត ប្រាំដងកន្លងមក អាចឲ្យ ប្រជាពលរដ្ឋខ្មែរ ដក យកវា មកធ្វើជាការពិសោធន៍បាន តួយ៉ាង នៅឆ្នាំ ២០១៣ ប្រជាពលរដ្ឋ ភាគច្រើន បានបោះឆ្នោត ដើម្បី ប្តូរ អ្នកដឹកនាំ តែ គណបក្សឃ្មុំឆ្នោត គ្មាន សមត្ថភាព ប្តូររូប ជ័យជំនះ នៃ ការបោះឆ្នោត ឲ្យទៅ ជា ជ័យជំនះ នយោបាយ។ ចំណែក បែប នេះ វានឹងចោទពិតប្រាកដជាថ្មី សំរាប់ ការបោះឆ្នោត ខាង មុខនេះ ដល់អ្នកចូលរួមបោះឆ្នោត ថា តើ មាន មធ្យោបាយ អ្វី ខ្លះ សំរាប់ ការពារ នូវ ជ័យជំនះ នៃ ឆន្ទៈ បំលាស់ប្តូរ អ្នកដឹកនាំ របស់ខ្លួន ? បើ អ្នកចូលរួមបោះឆ្នោត ស្គាល់ខ្លួនឯងច្បាស់ ហើយ ដឹកច្បាស់ ថា ខ្លួនមាន មធ្យោបាយគ្រប់គ្រាន់ សំរាប់ ការពារ ឆន្ទៈរបស់ខ្លួន គឺ ការចូលរួមបោះឆ្នោត វាប្រកត់ជា មានប្រយោជន៍ ដល់ជាតិ ជាពុំខាន, ពុំនោះសោត វាគ្រាន់តែ ជា ការផ្សេងព្រេង សំរាប់ ការពារ អំណាចផ្តាច់ការ និង ប្រយោ ជន៍យួននៅស្រុកខ្មែរ តែប៉ុណ្ណោះ។

<sup>10</sup> ដំបូង ; moyen ou possibilité

<sup>11</sup> មណ្ឌលនយោបាយ ; arène politique